



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)  
Committee for Free and Fair Elections in Cambodia (COMFREL)

ទីស្នាក់ការកណ្តាល ផ្ទះលេខ ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា  
Central Office : #138, Street 122, Teuk Laak I, Toul Kork, Phnom Penh, Cambodia  
P.O. Box 1145, Tel : (855)23-884-150 / 12-942-019, Fax : (855)23-883-750,  
Email : [comfrel@online.com.kh](mailto:comfrel@online.com.kh), [comfrel@comfrel.org](mailto:comfrel@comfrel.org) website : [www.comfrel.org](http://www.comfrel.org)

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣

គណៈកម្មាធិការនាយក  
BOARD OF DIRECTORS

1.លោក ធីន សារាយ  
Mr. THUN Saray  
ប្រធានគណៈកម្មាធិការនាយក  
និងជាប្រធាន ADHOC

2.លោក សុក សំរោង  
Mr. SOK Sam Oeun  
អគ្គប្រធានគណៈកម្មាធិការនាយក  
និងជាអាយកប្រតិបត្តិ CDP

3.លោក យ៉ុង គីម អេង  
Mr. YONG Kim Eng  
អគ្គប្រធានគណៈកម្មាធិការនាយក  
PDP-Center

4.លោក យ៉ិម ប៉ូ  
Mr. YIM Po នាយករង  
CPDEW

5.លោកស្រី ស៊ុន ចាន់សែន  
Ms. SUN Chansen  
ពស្សរជន-Dignitary

6.លោក ម៉ាក ចំរើន  
Mr. MAK Chamroeun  
ប្រធាន KYA

7.លោកស្រី ប៉ុក បង្ហាវិចិត្រ  
Ms. POK Panhavihetr  
នាយិកាប្រតិបត្តិ CWCC

8.លោក ម៉ូ សារិន  
Mr. MOM Sarin  
នាយកប្រតិបត្តិ HRCDO

9.លោក គីម សុវណ្ណ  
Mr. KIM Sovann  
នាយកប្រតិបត្តិ VIGILANCE

10.លោក សែន សែត  
Mr. SEN Set, Dignitary

11.លោក ជាន់ សុខា  
Mr. CHEANG Sokha  
នាយកប្រតិបត្តិ YRDP

**សេចក្តីជូនដំណឹង**

គណៈកម្មាធិការ ខុមហ្វ្រែល មានកិត្តិយស សូមជម្រាបជូនដំណឹង និងគោរពអញ្ជើញលោក  
លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានវិទ្យុ ទូរទស្សន៍ ជាតិ អន្តរជាតិ ព្រមទាំងបណ្តា អង្គការ  
ជាតិ និងអន្តរជាតិ អង្គទូតទាំងអស់ មេត្តាជ្រាបថា ខុមហ្វ្រែល នឹងរៀបចំសន្និសីទសារព័ត៌មាន  
មួយស្តីពី «ការវាយតម្លៃអំពីដំណើរការទាំងមូល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល  
ទី៥ ឆ្នាំ២០១៣»។

**សន្និសីទសារព័ត៌មាន**

ការវាយតម្លៃអំពីដំណើរការទាំងមូល នៃការបោះឆ្នោតជ្រើសតាំង  
តំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣

**កាលបរិច្ឆេទ  
ទឹកថ្លែង**

ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ (ចាប់ពីម៉ោង ០៩:៣០ ព្រឹក)  
ទីស្នាក់ការកណ្តាលខុមហ្វ្រែល (ផ្ទះលេខ១៣៨ ផ្លូវលេខ១២២  
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ)

អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មាធិការខុមហ្វ្រែល សូមគោរពអញ្ជើញ លោក  
លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានវិទ្យុ ទូរទស្សន៍ ជាតិ អន្តរជាតិ ព្រមទាំងបណ្តាអង្គការ  
ជាតិ និងអន្តរជាតិ អង្គទូតទាំងអស់ មេត្តាជ្រាប និងចូលរួមមកព័ត៌មានកុំបីខាន។

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣  
ការិយាល័យព័ត៌មាន (ខុមហ្វ្រែល)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖  
ទូរស័ព្ទ ៖ ០១២ ៦៥៤ ៩៥០